



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...២១៩...សហវ.២២

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១០

ប្រកាស

ស្តីពី

ការផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

សម្រាប់អាជីវកម្មធានារ៉ាប់រង



ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០០ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០១ ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៧៨អនក្រ.បក ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០០០ ស្តីពីការបំពេញបន្ថែម និងការកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៥៨៤ សហវ ប្រក ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលការ រៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៥៤៩ សហវ ប្រក ចុះថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០០៨ ស្តីពីគោលការណ៍ណែនាំ ផ្នែកគណនេយ្យសម្រាប់អាជីវកម្មធានារ៉ាប់រងទូទៅ
- បានឃើញការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ស ១២ ប

ប្រការ ១ :

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ក្រុមហ៊ុនធានារ៉ាប់រងបន្ត និងជើងសាធានារ៉ាប់រងដែល ទទួលអាជ្ញាប័ណ្ណឱ្យប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ រួមមាន តារាងតុល្យការ និងរបាយការណ៍លទ្ធផល ដែលបាន ធ្វើសវនកម្មរួចដោយស្នងការគណនេយ្យឯករាជ្យ។

ប្រការ ២ :

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ក្រុមហ៊ុនធានារ៉ាប់រងបន្ត និងជើងសាធានារ៉ាប់រង ត្រូវធ្វើការ ផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុខាងលើ ស្របតាមខ្លឹមសារដូចមានចែងក្នុងឧបសម្ព័ន្ធនៃប្រកាសស្តីពី គោលការណ៍ណែនាំផ្នែកគណនេយ្យសម្រាប់អាជីវកម្មធានារ៉ាប់រងទូទៅ។

ប្រការ ៣ :

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនេះ ត្រូវផ្សព្វផ្សាយជារៀងរាល់ឆ្នាំ ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា នៃឆ្នាំប្រតិទិននីមួយៗ។ ក្រុមហ៊ុនត្រូវចេញផ្សាយរបាយការណ៍ នៅក្នុងទំព័រកាសែតប្រចាំថ្ងៃណាមួយ ដែលពេញនិយមពីសំណាក់សាធារណជន យ៉ាងហោចណាស់ឱ្យបាន ៣ (បី) ថ្ងៃជាប់គ្នា។

ប្រការ ៤ :

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ក្រុមហ៊ុនធានារ៉ាប់រងបន្ត និងជើងសាធានារ៉ាប់រង ត្រូវបិទផ្សាយ របាយការណ៍ហិរញ្ញវត្ថុនេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន និងសាខាក្រុមហ៊ុន យ៉ាងហោចណាស់ឱ្យបាន រយៈពេល ៣០ ថ្ងៃ។

ប្រការ ៥ :

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំខាងលើនេះ ត្រូវផ្សព្វផ្សាយជាខេមរភាសា។

ប្រការ ៦ :

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ឬ ក្រុមហ៊ុនធានារ៉ាប់រងបន្ត ឬ ជើងសាធានារ៉ាប់រងណាមួយ ដែលមិនបានអនុវត្តតាមបទបញ្ជានេះ ត្រូវទទួលរងការផាកពិន័យជាទឹកប្រាក់ពី ១០ (ដប់) លានរៀល ទៅ ២០ (ម្ភៃ) លានរៀល ក្នុងរយៈពេល ០២ (ពីរ) សប្តាហ៍ ត្រូវបង់ចូលរតនាគារជាតិតាមដីកាអមរបស់ នាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងទទួលទោសតាមច្បាប់ជាធរមាន។

ប្រការ ៧ :

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៨ :

ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។



នាយករដ្ឋមន្ត្រី
សម្តេច ហ៊ុន សែន

ឆាត ឈន់

- កន្លែងទទួល**
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
 - ឯកសារ នាយករដ្ឋមន្ត្រី
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
 - រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - "ដើម្បីជូនជ្រាប"
 - ឯកសារ-កាលប្បវត្តិ